

ពួកអ្នកប្រាជ្ញនៅតែស្វែងរកទ្រង់ Wise Men Still Seek Him

ម៉ាថាយ Matthews 2:1-12

១ កាលព្រះយេស៊ូវទ្រង់ប្រសូតមក នៅភូមិបេឡេហឹម ស្រុកយូដា ក្នុងរាជ្យស្តេចហេរ៉ូឌ គេមានពួកហោរ ពីទិសខាងកើត មកដល់ក្រុងយេរូសាឡឹម សួរថា ២ តើព្រះអង្គដែលប្រសូតមក ធ្វើជាស្តេចសាសន៍យូដា ទ្រង់គង់នៅឯណា ពីព្រោះយើងបានឃើញផ្កាយរបស់ទ្រង់ ពីទិសខាងកើតមក ហើយយើងមកថ្វាយបង្គំទ្រង់។ ៣ កាលស្តេចហេរ៉ូឌបានឮ នោះទ្រង់មានសេចក្តីវិតក្តព្រួយ ព្រមទាំងពួកអ្នកនៅក្រុងយេរូសាឡឹមទាំងអស់គ្នាផង ៤ កាលបានប្រជុំពួកសង្គ្រាម និងពួកអាចារ្យនៃបណ្ឌិតសមសាកសួរពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវប្រសូតនៅឯណា ៥ នោះគេក៏ទូលទ្រង់ថា នៅភូមិបេឡេហឹមក្នុងស្រុកយូដា ព្រោះហោរាបានបែងសេចក្តីទុកមកដូច្នោះថា ៦ «ឯឯងបេឡេហឹម ស្រុកយូដាអើយ ឯងមិនមែនតូចជាងគេ ក្នុងពួកចៅហ្វាយ នៅស្រុកយូដាទេ ដ្បិតនឹងមានចៅហ្វាយ១ចេញពីឯងមកចៅហ្វាយនោះនឹងឃ្នាលអ៊ុំស្រាវែល ជាស្រ្តីអញ»។ ៧ នោះស្តេចហេរ៉ូឌ ក៏ហៅពួកហោរនោះមកដោយសំងាត់ សាកសួរយ៉ាងម៉ត់ចត់ ពីផ្កាយនោះបានលេចមកពីកាលណា ៨ រួចទ្រង់ចាត់គេឱ្យទៅឯបេឡេហឹម ដោយបង្គាប់ថា ចូរអ្នករាល់គ្នាទៅស៊ើបដំណឹង ពីកូនតូចនោះឱ្យច្បាស់លាស់ កាលណាបានឃើញហើយ នោះត្រូវមកប្រាប់ដល់យើងវិញ ដើម្បីឱ្យយើងបានទៅថ្វាយបង្គំដែរ ៩ កាលគេបានទទួលបង្គាប់នៃស្តេចស្រេចហើយ នោះក៏នាំគ្នាចេញទៅ ឯផ្កាយដែលគេបានឃើញពីទិសខាងកើត នោះក៏នាំមុខគេ ដរាបដល់បំពាក់ផ្លូវដែលបុត្រតូចនៅ ទើបឈប់ ១០ គេមានសេចក្តីអំណរជាខ្លាំងក្រៃ ដោយឃើញផ្កាយនោះ ១១ ហើយក៏ចូលទៅក្នុងផ្ទះ ឃើញបុត្រតូច នៅជាមួយនឹងម៉ារា ជាមាតា រួចក៏ក្រាបថ្វាយបង្គំ ព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយដង្ហោយជាមាស ជាកំញាន ជាជ័រល្អីងទេស ដល់បុត្រនោះ ១២ រួចវិលទៅស្រុកគេវិញ តាមផ្លូវមួយទៀតទៅ ដោយព្រោះព្រះទ្រង់ពន្យល់សប្តិប្រាប់ មិនឱ្យត្រឡប់ទៅឯហេរ៉ូឌវិញឡើយ។

១- ការប្រាថ្នាបង្គំគឺអំពីអង្គបុគ្គលមិនមែនជារឿយឡើយ

WORSHIP IS ABOUT WHO, NOT WHAT

“តាំងតែប្រសូតបុត្រា១ ហើយអ្នកត្រូវប្រាថ្នាព្រះសាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឱ្យរួចពីបាប save His people from their sins”. (ម៉ាថាយ Matt. 1:21)

២- ការប្រាថ្នាបង្គំគឺអំពីការប្រាថ្នាមិនមែនជាការចាំទទួលនោះឡើយ

WORSHIP IS ABOUT GIVING, NOT GETTING

ទំនុកដំឡើង Ps 96:7-9 “៧ ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ា អស់ទាំងពួងពង្សនៃសាសន៍ទាំងឡាយអើយ ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ាថា ទ្រង់មានសិរីល្អ និងព្រះបេន្តា ៨ ចូរថ្លែងប្រាប់ពីព្រះយេហូវ៉ាថា ព្រះសាមទ្រង់មានសិរីល្អ ចូរសំយកដង្ហាយចូលមកក្នុងទីលានរបស់ទ្រង់ ៩ ចូរប្រាថ្នាបង្គំដល់ព្រះយេហូវ៉ា ដោយពាក់គ្រឿងដំបូរិសុទ្ធ ឱ្យផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះទ្រង់ចុះ 7Ascribe to the LORD, O families of nations, ascribe to the LORD glory and strength. 8Ascribe to the LORD the glory due his name; bring an offering and come into his courts. 9Worship the LORD in the splendor of his holiness; tremble before him, all the earth.”

៣- ការប្រាថ្នាបង្គំគឺអំពីការជួបជាមួយមិនមែនជាពិធីបុណ្យសាសនាដដែលៗនោះឡើយ

WORSHIP IS ABOUT ENCOUNTER, NOT RITUAL

“១៣ ឯងរាល់គ្នានឹងស្វែងរកអញ ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកអញឱ្យអស់អំពីចិត្ត ១៤ ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងឱ្យឯងរាល់គ្នារកអញឃើញ...នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ You will seek Me and find Me when you search for Me with all your heart. 14 I will be found by you,' declares the LORD...” (យេរេមា Jer. 29:13-14)